



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ :០១.....៧៧០ ក.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៩៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ដែលបានប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៧៣ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីលក្ខន្តិកៈ ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការបង្កើត គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ស្តីពីដំណើរការទូទៅនៃការផ្ទេរ មុខងារ និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១.-

អនុក្រឹត្យនេះ មានគោលបំណងធានាដល់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌប្រកបដោយ ចីរភាពដើម្បីអនុវត្តមុខងារដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

មាត្រា ២.-

អនុក្រឹត្យនេះ មានគោលដៅកំណត់ ទម្រង់ គោលការណ៍ លក្ខខណ្ឌ និងវិធាននៃការផ្ទេរធនធាន ហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

មាត្រា ៣.-

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌពីរដ្ឋបាល ថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជំពូកទី២

ទម្រង់ និងគោលការណ៍នៃការផ្ទេរ

មាត្រា ៤.-

ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌត្រូវបានផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិតាមទម្រង់នៃមុខងារ ដែលបានផ្ទេរដូចខាងក្រោម៖

- ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌសម្រាប់មុខងារដែលបានប្រគល់ទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ
- ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌសម្រាប់មុខងារដែលបានធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ។

មាត្រា ៥.-

ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖

- **ធនធានហិរញ្ញវត្ថុសមស្រប៖** ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដែលត្រូវផ្ទេរ ត្រូវមានទំហំសមស្របទៅនឹងចំណាយរបស់មុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តបាននូវមុខងារទាំងនោះប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

- **ចីរភាព៖** ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌត្រូវមានប្រភពហិរញ្ញប្បទានដែលមានចីរភាពដើម្បីធានាថា មុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានផ្តល់ហិរញ្ញប្បទានប្រចាំថ្ងៃ មានលក្ខណៈអាចព្យាករណ៍បាន និងដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចរៀបចំផែនការ និងថវិកាសម្រាប់ចំណាយនាពេលអនាគត។

- **ស្វ័យភាពមូលដ្ឋាន៖** លក្ខខណ្ឌដែលភ្ជាប់ទៅនឹងការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌត្រូវរក្សានូវសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន លើការប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលបានផ្ទេរ តាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងធានាដល់ការសម្រេចបានលទ្ធផលតាមគោលនយោបាយ និងស្តង់ដារនៃការអនុវត្តមុខងារដែលបានប្រគល់ ឬធ្វើប្រតិភូកម្ម។

- **ប្រសិទ្ធភាព៖** រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដែលបានទទួលសម្រាប់អនុវត្តមុខងារ ដែលបានផ្ទេរឱ្យសម្រេចបានយ៉ាងហោចត្រឹមកម្រិតស្តង់ដារដែលបានកំណត់។

- **គណនេយ្យភាព៖** ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារត្រូវទទួលខុសត្រូវក្នុងការរៀបចំ និងអនុវត្តប្រព័ន្ធ នៃការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ដោយធានាថារដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌក្នុងទំហំសមស្រប និងទាន់ពេលវេលាសម្រាប់អនុវត្តមុខងារដែលបានផ្ទេរ។ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌតាមលក្ខខណ្ឌកំណត់ និងត្រូវមានការទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារលើការប្រើប្រាស់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ។


ជំពូកទី៣

លក្ខខណ្ឌ និងនីតិវិធីនៃការផ្ទេរធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ

ផ្នែកទី១៖ លក្ខខណ្ឌ និងនីតិវិធីនៃការផ្ទេរ

មាត្រា ៦.-

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធនានាដើម្បីកំណត់៖



- លក្ខខណ្ឌហិរញ្ញវត្ថុ៖ ត្រូវបានកំណត់ទៅតាមទម្រង់នៃការផ្ទេរមុខងារ និងស្របតាមចរិតលក្ខណៈនៃមុខងារដែលបានផ្ទេរ ដោយបញ្ជាក់អំពី ទំហំ និងប្រភពធនធានហិរញ្ញវត្ថុ លក្ខណៈវិនិច្ឆ័យ និងប៉ារ៉ាម៉ែត្រនៃការវិភាគធនធានជូនរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ តម្រូវការធនធានបដិភាគពីរដ្ឋបាលថ្នាក់ក្រោមជាតិ ការកំណត់មុខចំណាយសម្រាប់ពហុមុខងារ ឬមុខងារនៃវិស័យ ឬអនុវិស័យជាក់លាក់ណាមួយ ពេលវេលានៃការផ្ទេរធនធាន និងរយៈពេលអនុវត្ត។

- លក្ខខណ្ឌបច្ចេកទេស ៖ ត្រូវបានកំណត់ទៅតាមទម្រង់នៃការផ្ទេរមុខងារ និងស្របតាមចរិតលក្ខណៈនៃមុខងារដែលបានផ្ទេរ ដោយបញ្ជាក់អំពី គោលការណ៍ណែនាំក្នុងការអនុវត្តមុខងារ ស្តង់ដារនៃការផ្តល់សេវាលក្ខណៈបច្ចេកទេសនៃសម្ភារៈដែលត្រូវផ្គត់ផ្គង់ កម្មវិធីការងារ យន្តការរបាយការណ៍ លទ្ធផលរំពឹងទុកសូចនាករ និងលក្ខខណ្ឌផ្សេងៗ។

- រយៈពេលអនុវត្ត៖ ក្នុងករណីប្រតិភូកម្មមុខងារសាកល្បងក្នុងរយៈពេលមួយកំណត់ ត្រូវបញ្ជាក់អំពីពេលវេលានៃការចាប់ផ្តើម និងពេលវេលានៃការបញ្ចប់ការសាកល្បងប្រតិភូកម្មមុខងារ។ ក្នុងករណីការផ្ទេរមុខងារមានលក្ខណៈអចិន្ត្រៃយ៍ត្រូវកំណត់អំពីពេលវេលានៃការចាប់ផ្តើម និងមិនមានការកំណត់អំពីពេលវេលានៃការបញ្ចប់ទេ។

មាត្រា ៧.-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់លក្ខខណ្ឌនានានៃការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៦ ត្រូវបានកំណត់ដូចខាងក្រោម៖

- ចំពោះការប្រគល់មុខងារ ឬប្រតិភូកម្មមុខងារ៖ លក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌនានា ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួង ស្ថាប័នសាមី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។

- ចំពោះការផ្ទេរមុខងាររវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៖ លក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌនានាត្រូវកំណត់ដោយសេចក្តីសម្រេចរវាងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ និងរដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារ បន្ទាប់ពីមានការឯកភាពពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


មាត្រា ៨.-

ការផ្ទេរធនធានហិរញ្ញវត្ថុដែលមានប្រភពពីដៃគូអភិវឌ្ឍន៍ ត្រូវអនុវត្តតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

ផ្នែកទី២៖ ការផ្ទេរធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៩.-

ចំពោះមុខងារដែលបានប្រគល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវផ្ទេរធនធានហិរញ្ញវត្ថុជូនរដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារទៅតាមនីតិវិធីជាធរមានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។



មាត្រា ១០.-

ចំពោះមុខងារដែលបានធ្វើប្រតិភូកម្ម ក្រសួង ស្ថាប័នសាមី និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្ទេរធនធាន ហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារទៅតាមកាលវិភាគផ្ទេរដូចដែលមានចែងក្នុងប្រកាស អនុក្រសួង ឬសេចក្តីសម្រេចរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចដែលបានកំណត់ ក្នុងមាត្រា ៧ នៃអនុក្រឹត្យនេះ និងតាមនីតិវិធីជាធរមាន។

មាត្រា ១១.-

រាល់ការប្រគល់មុខងារ ឬប្រតិភូកម្ម ក្រសួង ស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំការផ្ទេរ ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌឱ្យមានភាពប្រទាក់ក្រឡា និងស្របទៅតាមនីតិវិធី និងប្រតិទិននៃការ រៀបចំគម្រោងថវិកាប្រចាំឆ្នាំ ដូចមានចែងក្នុងមាត្រា ៣៩ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង មាត្រា ៣៥ នៃច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

មាត្រា ១២.-

ការផ្ទេរទ្រព្យសម្បត្តិរដ្ឋពីក្រសួង ស្ថាប័នមួយ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិមួយទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិមួយផ្សេងទៀត ត្រូវអនុវត្តតាមនីតិវិធីជាធរមាន។

ជំពូកទី៤

ការរៀបចំគម្រោងថវិកា និងការអនុវត្តថវិកា

ផ្នែកទី១៖ ការរៀបចំគម្រោងថវិកា

មាត្រា ១៣.-

ក្រសួង ស្ថាប័នផ្ទេរមុខងារត្រូវបន្តរៀបចំ និងគ្រប់គ្រងការអនុវត្តគោលនយោបាយវិស័យទាំងមូល រួមទាំងមុខងារដែលបានប្រគល់ ឬប្រតិភូកម្ម ដើម្បីធានាប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយវិស័យក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកាកម្មវិធី។ ក្រសួង ស្ថាប័នមានតួនាទីបន្តកំណត់ គោលនយោបាយ និងក្នុងករណីចាំបាច់ ត្រូវកំណត់គោលការណ៍សម្រាប់ការវិភាគថវិកា ដោយមានការ ឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅតាមវិស័យដោយឡែកនីមួយៗ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តសម្រាប់មុខងារដែលបានផ្ទេរ។

មាត្រា ១៤.-

រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវគ្រោងចំណូល ចំណាយថវិកាសម្រាប់អនុវត្តមុខងារដែលបានប្រគល់នៅ ក្នុងគម្រោងថវិកាប្រចាំឆ្នាំ តាមការជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមប្រតិទិននៃការ រៀបចំគម្រោងថវិកាប្រចាំឆ្នាំ។

រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវគ្រោងចំណូល ចំណាយថវិកាសម្រាប់អនុវត្តមុខងារដែលបានប្រតិភូកម្មនៅ ក្នុងគម្រោងថវិកាប្រចាំឆ្នាំ តាមការជូនដំណឹងរបស់ក្រសួង ស្ថាប័នប្រតិភូកម្មមុខងារសាមីស្របតាមប្រតិទិននៃ ការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ។

ក្នុងករណីតម្រូវឱ្យមានថវិកាបដិភាគ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ ចំណែកធនធានហិរញ្ញវត្ថុគ្មានភ្ជាប់លក្ខខណ្ឌ ឬធនធានពីប្រភពផ្សេងទៀតដើម្បីអនុវត្តមុខងារដែលបានផ្ទេរ។

រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្តល់គម្រោងថវិកានៃមុខងារដែលបានប្រគល់សម្រាប់ឆ្នាំនីមួយៗ ដល់មន្ទីរជំនាញរាជធានី ខេត្តពាក់ព័ន្ធ ដើម្បីបូកសរុបជូនក្រសួង ស្ថាប័នសាមី ហើយក្រសួង ស្ថាប័នសាមីបូកសរុបគម្រោងថវិកាតាមវិស័យរបស់ខ្លួន ដើម្បីតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំ។

មាត្រា ១៥.-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិប្រតិភូកម្មមុខងារ ត្រូវគ្រោងថវិកាសម្រាប់ឧបត្ថម្ភធនជូនរដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារ ទៅតាមចំណាត់ថ្នាក់នៃមាតិកាថវិកាដែលបានកំណត់។ ការគ្រោងថវិកាសម្រាប់មុខងារដែលបានប្រតិភូកម្មនេះ ត្រូវរៀបចំឱ្យស្របតាមថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័នសាមី ឬក្របខ័ណ្ឌអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រតិភូកម្មមុខងារ។

មាត្រា ១៦.-

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវគ្រោងថវិកាសម្រាប់ផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តមុខងារដែលក្រសួង ស្ថាប័នបានប្រគល់ នៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

ផ្នែកទី២៖ ការអនុវត្តថវិកា

មាត្រា ១៧.-

ការអនុវត្តថវិកាត្រូវអនុលោមតាមនីតិវិធីហិរញ្ញវត្ថុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងនីតិវិធីហិរញ្ញវត្ថុដែលត្រូវបានកំណត់សម្រាប់មុខងារដែលបានផ្ទេរពីថ្នាក់ជាតិ។ ក្នុងករណីចាំបាច់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវដាក់ចេញនូវនីតិវិធីហិរញ្ញវត្ថុបន្ថែមសម្រាប់អនុវត្តមុខងារដែលបានផ្ទេរ។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារអាចនិយ័តឥណទានពីខ្ទង់ថវិកាចំណាយនានាប្រចាំឆ្នាំរបស់ខ្លួន ទៅក្នុងខ្ទង់ថវិកាសម្រាប់ឧបត្ថម្ភធនជូនរដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារគោលដៅដើម្បីអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្មក្នុងឆ្នាំថវិកា។

មាត្រា ១៨.-

គ្រប់មុខងារដែលបានប្រគល់ ឬប្រតិភូកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិដែលទទួលបានធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដែលតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ត្រូវប្រតិបត្តិតាមវិធាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ១៩.-

គ្រប់មុខងារដែលបានប្រគល់ ឬប្រតិភូកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិដែលទទួលបានធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ត្រូវអនុវត្តតាមប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងនីតិវិធីទូទាត់របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗជាធរមាន លើកលែងតែមានបទប្បញ្ញត្តិដោយឡែក។

ជំពូកទី៥

គណនេយ្យភាព និងយន្តការតាមដានពិនិត្យ និងវាយតម្លៃ

ផ្នែកទី១៖ គណនេយ្យភាព

មាត្រា ២០.-

រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបំពេញភារកិច្ចដូចខាងក្រោម៖

- អនុវត្តមុខងារដែលបានផ្ទេរស្របតាមស្តង់ដារ ខ្នាតគំរូ និងទម្រង់ដែលបានកំណត់
- អនុវត្តតាមលក្ខខណ្ឌនានាដែលភ្ជាប់ជាមួយនឹងការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ និងរបាយការណ៍សមិទ្ធកម្មប្រចាំឆមាស និងប្រចាំឆ្នាំអំពីការអនុវត្តមុខងារដែលបានផ្ទេរ
- រៀបចំផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ប្រចាំឆ្នាំស្តីពីការគ្រប់គ្រង និងការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌក្នុងដែនសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

មាត្រា ២១.-

ចំពោះមុខងារដែលបានប្រគល់ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើរបាយការណ៍សមិទ្ធកម្មដែលបានបញ្ជាក់ពីមន្ទីរជំនាញរាជធានី ខេត្ត និងរបាយការណ៍ហិរញ្ញវត្ថុដែលបានបញ្ជាក់ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកក្រសួង ស្ថាប័នប្រគល់មុខងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។

ចំពោះមុខងារដែលបានប្រតិបត្តិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើរបាយការណ៍សមិទ្ធកម្ម និងរបាយការណ៍ហិរញ្ញវត្ថុមកក្រសួង ស្ថាប័នប្រតិបត្តិកម្មមុខងារសាមី និងចម្លងជូនក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំពោះមុខងារដែលបានប្រគល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារត្រូវធ្វើរបាយការណ៍សមិទ្ធកម្មទៅរដ្ឋបាលថ្នាក់ក្រោមជាតិប្រគល់មុខងារ និងចម្លងជូនក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ចំពោះមុខងារដែលបានប្រតិបត្តិកម្មរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារត្រូវធ្វើរបាយការណ៍សមិទ្ធកម្ម និងរបាយការណ៍ហិរញ្ញវត្ថុទៅរដ្ឋបាលថ្នាក់ក្រោមជាតិប្រតិបត្តិកម្មមុខងារ និងចម្លងជូនក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ផ្នែកទី២៖ យន្តការតាមដានពិនិត្យ និងវាយតម្លៃ

មាត្រា ២២.-

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវ៖

- សម្របសម្រួល តាមដានពិនិត្យ និង វាយតម្លៃការអនុវត្តយន្តការការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដើម្បីកំណត់នូវចំណុចខ្វះខាត ឬចំណុចខ្សោយនៅក្នុងការរៀបចំ និងការអនុវត្តយន្តការ
- ដាក់ចេញនូវវិធានការណ៍គោលនយោបាយដើម្បីកែលម្អចំណុចខ្វះខាត ឬចំណុចខ្សោយ
- សម្របសម្រួលក្នុងការដោះស្រាយភាពមិនចុះសម្រុង ឬវិវាទដែលកើតមានឡើងរវាងភាគីពាក់ព័ន្ធក្នុងការអនុវត្តយន្តការការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ
- លើកអនុសាសន៍ជូនរាជរដ្ឋាភិបាលដើម្បីដកហូតមុខងារដែលបានផ្ទេរមកវិញ តាមសំណើរបស់ក្រសួងស្ថាប័នផ្ទេរមុខងារ ក្នុងករណីពិនិត្យឃើញថា ការអនុវត្តមុខងារដែលបានផ្ទេរមានហានិភ័យខ្ពស់ និងប៉ះពាល់ដល់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រង និងគោលនយោបាយនៃវិស័យនីមួយៗ។

មាត្រា ២៣.-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារត្រូវ៖

- រៀបចំសៀវភៅណែនាំបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់ការអនុវត្តមុខងារដែលបានផ្ទេរ

- ផ្តល់ការគាំទ្របច្ចេកទេស ការកសាង និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារ
- ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនូវមុខងារដែលបានផ្ទេរ។

ក្រសួង ស្ថាប័នផ្ទេរមុខងារអាចប្រតិបត្តិកម្មជូនមន្ទីរជំនាញរាជធានី ខេត្តជាសេនាធិការ ក្នុងការតាមដានពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថារដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តបានត្រឹមត្រូវតាមវិធាន បទប្បញ្ញត្តិ និងស្តង់ដារដែលបានកំណត់។

មាត្រា ២៤.-

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវ៖

- ផ្តល់ការគាំទ្រ និងកសាងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- សហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារដើម្បីតាមដានពិនិត្យ និងវាយតម្លៃការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- វាយតម្លៃប្រចាំឆ្នាំលើការអនុវត្តការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នើសុំអនុសាសន៍ពីរាជរដ្ឋាភិបាលលើការកែសម្រួលលក្ខខណ្ឌនានា បន្ទាប់ពីមានការឯកភាពពីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាពនៃការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ។

មាត្រា ២៥.-

ក្រសួងមហាផ្ទៃត្រូវ៖

- អភិវឌ្ឍសមត្ថភាព ពង្រឹងការអនុវត្តការងារ លើកកម្ពស់អភិបាលកិច្ចល្អ ការចូលរួម តម្លាភាព និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាគោលការណ៍ស្នូលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
- សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការតាមដានពិនិត្យ និងវាយតម្លៃ ចំពោះលទ្ធផលប្រចាំឆ្នាំក្នុងការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ផ្តល់ការសរសើរដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ព្រមាន ឬស្តីបន្ទោសចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិណាដែលអនុវត្តការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌមិនមានតម្លាភាព និងមិនមានប្រសិទ្ធភាព ឬមិនអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួង ស្ថាប័នផ្ទេរមុខងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជំពូកទី៦
វេទសាសនប្បញ្ញត្តិ

មាត្រា ២៦.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ២៧.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នផ្ទេរមុខងារ ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ជាអ្នកអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



បណ្ឌិត អុន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សារាជធានី
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ